

សារលិខិតអបអរសាទររបស់ ឯកឧត្តម គូម៉ាម៉ារូ
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ក្នុងពិធីប្រគល់ទទួលគ្រឿងឥស្សរិយយសជូន លោក គង់ វណ្ណ
ប្រធានក្រុមប្រឹក្សាភិបាលអនុនិវត្តន៍យមិក្កភាពខ្មែរ-ជប៉ុន
និងជាប្រធានមូលនិធិខ្មែរជំនួយការសិក្សា
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤

លោក **គង់ វណ្ណ** ប្រធានក្រុមប្រឹក្សាភិបាលអនុនិវត្តន៍យមិក្កភាពខ្មែរ-ជប៉ុន និងជាប្រធានមូលនិធិខ្មែរជំនួយការសិក្សាជាទីគោរពរាប់អាន

ខ្ញុំសូមសម្តែងនូវសេចក្តីអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការទទួលបាននូវគ្រឿងឥស្សរិយយសដែលជាព្រះរាជប្រទានរបស់ព្រះចៅអធិរាជជប៉ុន ជាការទទួលស្គាល់នូវការរួមចំណែកដ៏ធំធេងនិងសមិទ្ធផលរបស់លោកដែលបានខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ក្នុងការជម្រុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុននិងកម្ពុជាកន្លងមក។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ខ្ញុំសូមអនុញ្ញាត្តិជំរាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីនិងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ នូវដ៏ប្រវត្តិនិងសមិទ្ធផលមួយចំនួនរបស់លោក **គង់ វណ្ណ**។

លោក **គង់ វណ្ណ** ដែលបានរស់រានមានជីវិតរួចផុតពីសម័យដ៏ជួរចត់គឺសម័យកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៨១ លោកបានរៀនសូត្រពីប្រទេសកម្ពុជាជាមួយនិងក្រុមគ្រួសារ និងបានចាប់ផ្តើមរស់នៅប្រទេសជប៉ុនក្នុងនាមជាជនភៀសខ្លួននយោបាយ។

នៅឆ្នាំ១៩៩០ លោក **គង់ វណ្ណ** បានវិលត្រលប់មកកាន់ប្រទេសកម្ពុជា ជាមិត្តភូមិដែលលោកបានចាកឆ្ងាយរយៈពេលប្រមាណជិត១០ឆ្នាំ។ នៅពេលនោះលោកបានមើលឃើញនូវវិនាសកម្មនៃការបំផ្លិចបំផ្លាញស្រុកកំណើតរបស់លោកក្រោយសម័យសង្គ្រាម និងមានភាពភ្ញាក់ផ្អើលចំពោះស្ថានភាពនៃវិស័យអប់រំដែលត្រូវបានគេលុបបំបាត់។ ទិដ្ឋភាពទាំងនេះបានជម្រុញឱ្យលោកបានសំរេចចិត្តបង្កើតនូវមូលនិធិខ្មែរជំនួយការសិក្សានៅក្នុងប្រទេសជប៉ុន ហើយលោកក៏បានដើរតួជាប្រធានមូលនិធិផ្ទាល់ផងដែរ។

ចាប់តាំងពីពេលនោះមក លោកបានខិតខំស្វែងរកម្ចាស់ជំនួយមិនថាជាលក្ខណៈឯកជនរឺស្ថាប័ននៅទូទាំងប្រទេសជប៉ុន និងខិតខំប្រមូលមូលនិធិពីគ្រប់ទិសនានានៃប្រទេសជប៉ុន។ លោកបានប្រើប្រាស់មូលនិធិទាំងនោះដើម្បីសាងសង់សាលារៀនសរុបចំនួន៥រួមមាន កំរិតបឋមសិក្សាអនុនិវត្តន៍យមិក្កភាពខ្មែរ-ជប៉ុន និងបានដើរតួនាទីដ៏សំខាន់ក្នុងការពាំនាំនូវជំនួយយ៉ាងជាក់លាក់មកកាន់ប្រទេសកម្ពុជា។ ជាងនេះទៅទៀត លោក **គង់ វណ្ណ** ផ្ទាល់ ក៏បានលះបង់ថវិការផ្ទាល់ខ្លួនដើម្បីទិញដីសំរាប់សាងសង់សាលារៀន និងបានបន្តប្រើប្រាស់ជីវិតរបស់គាត់ដើម្បីរួមចំណែកដល់ការរស់រានឡើងវិញនៃវិស័យអប់រំប្រទេសកម្ពុជា ដោយមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះ

ទេ។ ដោយហេតុនេះហើយ លោកត្រូវទទួលបានការកោតសរសើរដ៏ខ្ពង់ខ្ពស់និងការគោរពស្រលាញ់ពីសំណាក់អ្នកដែលពាក់ព័ន្ធទាំងឡាយក្នុងនោះរួមមានស្ថាប័នវិស័យអប់រំនិងប្រជាជនជប៉ុននិងអន្តរជាតិមួយចំនួនផងដែរ។

ម្យ៉ាងវិញទៀត លោក **គង់ វណ្ណ** ដែលជាស្ថាបនិកសាងសង់អនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនបានចាប់ផ្តើមបង្កើតនូវការបណ្តុះបណ្តាលការសិក្សាភាសាជប៉ុននៅក្នុងកំរិតអនុនិងវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជាជាលើកដំបូងគេបង្អស់ក្នុងឆ្នាំ១៩៩៩។ សិស្សានុសិស្សដែលបានសិក្សាភាសាជប៉ុននៅក្នុងអនុនិងវិទ្យាល័យមួយនេះ កំពុងមានសកម្មភាពយ៉ាងសកម្មនៅក្នុងវិស័យផ្សេងៗដែលទាក់ទងនឹងប្រទេសជប៉ុនរួមមាន ការបកប្រែ វីការបំរើការងារក្នុងក្រុមហ៊ុន ស្ថាប័នរបស់ជប៉ុនជាដើម ក្នុងន័យនេះលោកបានរួមចំណែកដ៏ធំធេងក្នុងការរឹតបន្តឹងទំនាក់ទំនងកំរិតប្រជាជននិងប្រជាជនរវាងប្រទេសជប៉ុននិងកម្ពុជា។

មួយវិញទៀត ខ្លួនលោកផ្ទាល់ បទពិសោធន៍ដែលលោកបានឆ្លងកាត់តាមរយៈការរស់នៅក្នុងទឹកដីប្រទេសជប៉ុនជាច្រើនឆ្នាំ លោកបានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធអប់រំតាមបែបប្រទេសជប៉ុនហើយលោកក៏សំរេចចិត្តពាំនាំរបៀបអប់រំតាមបែបប្រទេសជប៉ុនមានដូចជា វិធានការអប់រំនិងបង្រៀនរយៈពេលពេញម៉ោងក្នុងមួយថ្ងៃ ការច្របាច់បញ្ចូលអនុនិងវិទ្យាល័យរួមគ្នា ការបង្រៀនកុំព្យូទ័រ ការអប់រំផ្នែកសីលធម៌ និងការផ្តល់អាហារូបករណ៍ក្នុងរូបភាពផ្សេងៗផងដែរ ដែលជាលទ្ធផលលោកបានបណ្តុះបណ្តាលនិងដឹកនាំអនុនិងវិទ្យាល័យមួយនេះ ឱ្យក្លាយជាអនុនិងវិទ្យាល័យដ៏ល្បីល្បាញមួយនៅក្នុងខេត្តព្រៃវែង និងបានរួមចំណែកដ៏ធំធេងក្នុងការតម្កើងកេរ្តិ៍ឈ្មោះនៃវិស័យអប់រំតាមបែបជប៉ុន។

ជាងនេះទៅទៀត ការខិតខំប្រឹងប្រែងក្នុងបុព្វហេតុស្តារឡើងវិញនូវវិស័យអប់រំក្នុងប្រទេសកំរើតរបស់លោក បើទោះបីជាសព្វថ្ងៃនេះលោកមានជន្មាយុចំនួន៧៧វស្សាក៏ដោយ ក៏លោកមិនបញ្ឈប់ភារកិច្ចរបស់លោកឡើយ។ លោកតែងតែលះបង់ពេលវេលាផ្ទាល់ខ្លួននៅចុងសប្តាហ៍ដើម្បីទៅត្រួតពិនិត្យកិច្ចការទូទៅនិងដឹកនាំពន្យល់បង្ហាញសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ នៃសាលានីមួយៗនៅក្នុងខេត្តព្រៃវែង។ លើសពីនេះទៅទៀត លោកក៏កំពុងលះបង់ទាំងកំលាំងកាយនិងកំលាំងចិត្តក្នុងការលើកកម្ពស់បំណាច់ប្តូរនិងការយល់ដឹងអំពីគ្នាទៅវិញទៅមក រវាងយុវជនជប៉ុននិងយុវជនខ្មែរយ៉ាងសកម្មតាមរយៈទំនាក់ទំនងនិងបណ្តាញដែលលោកមានផងដែរ។

លោក **គង់ វណ្ណ** ជាទីគោរព

ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជាមិនត្រឹមតែមានវត្តមានក្នុងកំរិតបំណាច់ប្តូររវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល រឺកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ផ្លូវការប៉ុណ្ណោះទេ ក្នុងនោះក៏មានការកើនឡើងដ៏ឆាប់រហ័សនៃការវិនិយោគពីក្រុមហ៊ុនជំនួញរបស់

ប្រទេសជប៉ុន បំណាស់ប្តូរយុវជន កិច្ចសហប្រតិបត្តិការវប្បធម៌ ដែលជារួមទំនាក់ទំនងរវាងប្រទេស
ទាំងពីរត្រូវបានឈានឆ្ពោះទៅរកភាពល្អប្រសើរឡើងក្នុងបរិបទដ៏សំបូរបែប។

ក្នុងស្ថានភាពបែបនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អ្នកដែលពាក់ព័ន្ធរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន
នឹងបន្តទទួលនូវឧត្តមគតិរបស់លោក **គង់ វណ្ណ** ដែលបានរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងដ៏
រឹងមាំនៃវិស័យអប់រំ និងបំណាស់ប្តូរយុវជនរបស់ប្រទេសជប៉ុននិងកម្ពុជា ហើយជំរុញបន្ថែមទៀតនៃ
សន្ទុះមិត្តភាពរវាងប្រទេសទាំងពីរ និងអាចចូលរួមជាមួយខ្ញុំក្នុងការធ្វើឱ្យប្រសើរឡើងនូវអនាគតនៃ
ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតចំពោះការរួមចំណែកដ៏ធំ
ធេងរបស់លោក **គង់ វណ្ណ** ចំពោះទំនាក់ទំនងរវាងប្រទេសជប៉ុននិងកម្ពុជាមកទល់នឹងពេលនេះ
ហើយទន្ទឹមនឹងនោះខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅអស់ពីដួងចិត្ត ចំពោះការទទួលបាននូវគ្រឿង
ឥស្សរិយយសដែលជាព្រះរាជទានរបស់ព្រះចៅអធិរាជជប៉ុន។

ខ្ញុំសូមអនុញ្ញាតិជូននូវសព្វសាធុការពររបរមហាប្រសើរ សូមលោក **គង់ វណ្ណ** ភរិយានិងក្រុមគ្រួសារ
របស់លោក **គង់ វណ្ណ** រួមទាំងភ្ញៀវកិត្តិយសទាំងអស់ ប្រកបដោយជោគជ័យយ៉ាងបរិបូណ៌គ្រប់ការ
កិច្ច។

សូមអរគុណ។

(សន្ទរកថាស្នាគមន៍លើកកែវឡើង)

ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រីខ្ញុំសូមអនុញ្ញាតិចាប់ផ្តើមនូវការលើកកែវឡើងដើម្បីអបអរសាទរ
ការទទួលបាននូវគ្រឿងឥស្សរិយយសរបស់លោកគង់វណ្ណ និងសូមប្រសិទ្ធិពរជូនចំពោះលោកគង់វណ្ណ
និងអ្នកដែលពាក់ព័ន្ធទាំងអស់ឱ្យទទួលបាននូវសុខភាពល្អនិងសុភមង្គលយ៉ាងបរិបូណ៌ និងសូមឱ្យ
ទំនាក់ទំនងទ្វេភាគីរវាងជប៉ុននិងកម្ពុជាកាន់តែមានភាពរីកចំរើនល្អប្រសើរជាដរាប ។

សូមលើកកែវឡើងទាំងអស់គ្នា ជូនពរ!